

វិធីប្រើប្រាស់ TAP



ថ្លៃថ្នូល Metro ទាំងអស់អាចចងប្រាក់ដោយប្រើប្រាស់ TAP ណាតិកដែលអាចប្រើប្រាស់លើកង់រថភ្លើងដែលអាចទិញនៅទីកន្លែងដឹកដឹក Metro ផ្សេងទៀត។ សំបុត្រ Metro ប្រើប្រាស់ប្រចាំថ្ងៃមានលក្ខណៈដូចជាដាក់ប័ណ្ណប្រើប្រាស់។

ការប្រើប្រាស់ថ្លៃថ្នូល Metro ទាំងអស់សម្រាប់មនុស្សចាស់ៗ ជនពិការ និងសិស្សនិស្សិត។ ការទាញទិញអាចមានលក្ខណៈស្របច្បាប់ និងស្រដៀងគ្នាជាមួយការប្រើប្រាស់ដុល្លារដោយមនុស្សចាស់ៗ និងសិស្សនិស្សិត។ តម្លៃថ្នូល Metro អាចទិញបានតាមមតិស្នើសុំទូរស័ព្ទ 323.466.3876 ឬនៅទីកន្លែងដឹកដឹក metro.net។

សំបុត្រប្រើប្រាស់ថ្ងៃ (Day Passes) អាចទិញនៅលើកង់រថភ្លើង Metro ទាំងអស់ ឬថ្លៃថ្នូល Metro ទាំងអស់នៅលើប័ណ្ណ TAP ត្រូវបង់លុយមុន។

លេខសេវាសេវាកម្មអាកាសចរ	800.621.7828
លេខសេវាកម្មអាកាសចរ	888.950.7233
លេខសេវាកម្មអាកាសចរ	213.922.6235
លេខសេវាកម្មអាកាសចរ	323.466.3876

លេខទូរស័ព្ទសំខាន់ៗ

វិធីប្រើប្រាស់ដុល្លារ

	មនុស្សចាស់ 62+ ឬឡើងទៅ/ជនពិការ/អ្នកមាន Medicare	អតិថិជនជាធរមាន
ថ្លៃថ្នូល 1 ជំងឺ	75¢ ថ្លៃខ្ពស់បំផុត 35¢ តម្លៃទាបបំផុត	\$1.75
សំបុត្រប្រើប្រាស់ 7 ថ្ងៃ	\$2.50	\$7
សំបុត្រប្រើប្រាស់ 30 ថ្ងៃ	\$100	\$122
សំបុត្រប្រើប្រាស់ 30 ថ្ងៃ + ឆ្នាំទី 1	\$110	\$132
សំបុត្រប្រើប្រាស់ 30 ថ្ងៃ + ឆ្នាំទី 2	\$132	\$132



យានយន្តដឹកដំបូង
 ថ្លៃថ្នូលដំបូងដល់ថ្នាក់ Metro ដល់ថ្នាក់ខ្ពស់បំផុត ដោយប្រើប្រាស់ថ្លៃថ្នូលដំបូង។ ថ្លៃថ្នូលដំបូងដល់ថ្នាក់ Metro ដល់ថ្នាក់ខ្ពស់បំផុត ដោយប្រើប្រាស់ថ្លៃថ្នូលដំបូង។
 សេវាកម្មសេវាកម្មអាកាសចរ
 សេវាកម្មសេវាកម្មអាកាសចរ
 323.466.3876
metro.net

វិធីប្រើប្រាស់ដុល្លារ

	មនុស្សចាស់ 62+ ឬឡើងទៅ/ជនពិការ/អ្នកមាន Medicare	អតិថិជនជាធរមាន
ថ្លៃថ្នូល 1 ជំងឺ	75¢ ថ្លៃខ្ពស់បំផុត 35¢ តម្លៃទាបបំផុត	\$1.75
សំបុត្រប្រើប្រាស់ 7 ថ្ងៃ	\$2.50	\$7
សំបុត្រប្រើប្រាស់ 30 ថ្ងៃ	\$100	\$122
សំបុត្រប្រើប្រាស់ 30 ថ្ងៃ + ឆ្នាំទី 1	\$110	\$132
សំបុត្រប្រើប្រាស់ 30 ថ្ងៃ + ឆ្នាំទី 2	\$132	\$132



យានយន្តដឹកដំបូង
 ថ្លៃថ្នូលដំបូងដល់ថ្នាក់ Metro ដល់ថ្នាក់ខ្ពស់បំផុត ដោយប្រើប្រាស់ថ្លៃថ្នូលដំបូង។ ថ្លៃថ្នូលដំបូងដល់ថ្នាក់ Metro ដល់ថ្នាក់ខ្ពស់បំផុត ដោយប្រើប្រាស់ថ្លៃថ្នូលដំបូង។
 សេវាកម្មសេវាកម្មអាកាសចរ
 សេវាកម្មសេវាកម្មអាកាសចរ
 323.466.3876
metro.net

បណ្តាញ

បណ្តាញរថភ្លើង Metro ភាគច្រើនគឺជាបណ្តាញសំបុត្រដុល្លារ។ បណ្តាញរថភ្លើង Metro ភាគច្រើនគឺជាបណ្តាញសំបុត្រដុល្លារ។ បណ្តាញរថភ្លើង Metro ភាគច្រើនគឺជាបណ្តាញសំបុត្រដុល្លារ។ បណ្តាញរថភ្លើង Metro ភាគច្រើនគឺជាបណ្តាញសំបុត្រដុល្លារ។

Nextrip
 ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។

ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។

ទៅ METRO



យានយន្តដឹកដំបូង
 ថ្លៃថ្នូលដំបូងដល់ថ្នាក់ Metro ដល់ថ្នាក់ខ្ពស់បំផុត ដោយប្រើប្រាស់ថ្លៃថ្នូលដំបូង។ ថ្លៃថ្នូលដំបូងដល់ថ្នាក់ Metro ដល់ថ្នាក់ខ្ពស់បំផុត ដោយប្រើប្រាស់ថ្លៃថ្នូលដំបូង។
 សេវាកម្មសេវាកម្មអាកាសចរ
 សេវាកម្មសេវាកម្មអាកាសចរ
 323.466.3876
metro.net



ទៅ Metro

ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។

ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។ ប្រើប្រាស់ប័ណ្ណដុល្លារសម្រាប់ទិញសំបុត្រដុល្លារ។